


៦- នីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ



*អង្គការគ្រប់គ្រងការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម (អង្គភាព ស.គ.ម) ជាជំនួយការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ) ក្នុងការអនុវត្តការលើកទឹកចិត្តផ្នែកគយ ដែលមានលេខាធិការដ្ឋាននៅនាយកដ្ឋានរដ្ឋាករ។

បន្ទាប់ពីទទួលពាក្យសុំ ការសម្រេចលើការផ្តល់ការលើកទឹកចិត្តផ្នែកគយ ត្រូវធ្វើឡើងក្នុងរយៈពេល ១០ថ្ងៃ នៃថ្ងៃធ្វើការ។

៧- នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកគយ

បន្ទាប់ពីទទួលបានការសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកគយ សហគ្រាស ធុនតូចនិងមធ្យមអាចយកបញ្ជីមេមុខទំនិញ ដែលទទួលបានការលើក លែងពន្ធគយ ទៅបំពេញបែបបទនាំចូលតាមលក្ខខណ្ឌ ដូចខាងក្រោម៖

១. **ករណីការនាំចូលតាមមាត់ច្រកតែមួយ**៖ ត្រូវបំពេញបែបបទបញ្ជា ទំនិញពិត តាមបទប្បញ្ញត្តិជាធរមាន ដោយពុំតម្រូវឱ្យមានលិខិត អនុញ្ញាតគយឡើយ។
២. **ករណីការនាំចូលតាមមាត់ច្រកលើសពីមួយ នៅក្នុងសាខាគយនិង រដ្ឋាករតែមួយ**៖ ត្រូវបំពេញបែបបទបញ្ជាទំនិញពិត តាម បទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែល ចេញដោយសាខាគយនិងរដ្ឋាករនោះ។
៣. **ករណីការនាំចូលផ្សេងពីចំណុច “១” និង “២”** ៖ ត្រូវបំពេញ បែបបទបញ្ជាទំនិញពិត តាមបទប្បញ្ញត្តិជាធរមាន ដោយ ត្រូវមានលិខិតអនុញ្ញាតនាំចូល ដែលចេញដោយអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។

៨- ភាគពូកែរបស់សហគ្រាសធុនតូចនិងមធ្យម

- សហគ្រាសធុនតូចនិងមធ្យមដែលទទួលបានការលើកទឹកចិត្ត មាន

ភាគពូកែច្បាប់សហគ្រាស បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មាន ផ្សេងទៀត រាប់បញ្ចូលទាំងព័ត៌មានជាទម្រង់អេឡិចត្រូនិក ពាក់ព័ន្ធ នឹងការនាំចូលនាំចេញ និងកិច្ចប្រតិបត្តិការអាជីវកម្មនិងផលិតកម្ម តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

- ការលក់ ជួល ផ្ទេរ ឬបង្វែរទៅប្រើប្រាស់ផ្សេងពីគោលដៅនៃការ លើកទឹកចិត្ត ឬបោះបង់ចោលនូវទំនិញដែលទទួលបានការលើក លែងពន្ធគយ សហគ្រាសធុនតូចនិងមធ្យមត្រូវស្នើសុំការអនុញ្ញាត ជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមច្បាប់និងបទ- ប្បញ្ញត្តិជាធរមាន។

៩- ភារកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

- ផ្តល់ព័ត៌មាន ផ្តល់និងទទួលពិនិត្យសម្រេចលើពាក្យសុំ និងសម្រប សម្រួលនីតិវិធី នៃការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាស ធុនតូចនិងមធ្យម។
- ចុះត្រួតពិនិត្យអនុលោមភាពនៃការប្រើប្រាស់មុខទំនិញដែលទទួល បានការលើកលែងពន្ធគយ ព្រមទាំងប្រតិបត្តិការអាជីវកម្មនិងផលិត- កម្មរបស់សហគ្រាសធុនតូចនិងមធ្យម តាមបទប្បញ្ញត្តិជាធរមាន។
- រៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការលើកទឹកចិត្ត ផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ប្រចាំត្រីមាស ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មានបន្ថែម

១- អង្គការគ្រប់គ្រងការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូច និងមធ្យម (អង្គភាព ស.គ.ម)

អាសយដ្ឋាន : នាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
 លេខ ៦-៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ

ទូរស័ព្ទ : ០១២ ៨៩៨ ៩១០ / ០១២ ២៨៥ ៧៥០

គេហទំព័រ : www.customs.gov.kh

២- សាខាគយនិងរដ្ឋាករព័ត៌មាន-ខេត្ត ទូទាំងប្រទេស



អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា



ការលើកទឹកចិត្តផ្នែកគយ

សម្រាប់

សហគ្រាសធុនតូចនិងមធ្យម

បោះពុម្ពលើកទី១
 ឆ្នាំ២០១៩

ការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ជាផ្នែកមួយក្នុងវិធានការទី៥ នៃកញ្ចប់វិធានការកែទម្រង់មុតស្រួចចំនួន ១៧ ដែលត្រូវបាន **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ប្រកាសដាក់ឱ្យអនុវត្តនៅក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដើម្បីជំរុញបន្ថែមការអភិវឌ្ឍ ការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវបានចាត់ទុកជាអង្គការសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងបង្កើតការងារសម្រាប់ប្រជាជន។

១-និយមន័យសហគ្រាសធុនតូចនិងមធ្យម

- **សហគ្រាសធុនតូច** ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០-៧០០ លានរៀល ឬ បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ឬ មានចំនួននិយោជិតចាប់ពី ១០-៥០ នាក់។
- **សហគ្រាសធុនមធ្យម** ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០-៤ ០០០ លានរៀល ឬ បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ឬ មានចំនួននិយោជិតចាប់ពី ៥១-១០០ នាក់។

២-លក្ខខណ្ឌដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយ

១. បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ឬមធ្យម
២. ជាសហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងវិស័យអាទិភាព
៣. បំពេញនីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

៣-វិស័យអាទិភាពដែលទទួលបានការលើកទឹកចិត្តផ្នែកគយ

១. សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត
២. ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម
៣. ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ
៤. កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ
៥. កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
៦. កម្មន្តសាលផលិតទំនិញផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបន្លំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត

៧. ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
៨. អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

៤-មុខសញ្ញានៃការលើកទឹកចិត្តផ្នែកគយ

១. **សម្ភារបរិក្ខារផលិតកម្ម**៖ គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល។
២. **សម្ភារសាងសង់**៖ សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
៣. **ធាតុចូលផលិតកម្ម**៖ ទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារបន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញនៅក្នុងកិច្ចដំណើរការផលិតកម្ម មិនឱ្យហួសរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល។

សម្ភារបរិក្ខារផលិតកម្ម, សម្ភារសាងសង់ និងធាតុចូលផលិតកម្ម មិនគិតបញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលគេលសិលា និងសម្ភារបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។

៥-ការផ្តល់ការលើកទឹកចិត្តផ្នែកគយ

១. **សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត**៖ ត្រូវបានទទួលប្រព្រឹត្តកម្មលើកលែងពន្ធគយ ដូចនឹងសហគ្រាសបម្រើឱ្យការនាំចេញ។
២. **សហគ្រាសបម្រើឱ្យការនាំចេញ**៖ ត្រូវបានលើកលែងពន្ធគយលើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ករណីធាតុចូលផលិតកម្មត្រូវបានកែច្នៃ ហើយមិនបាននាំចេញ, ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល។
៣. **សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ**៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់ផលិតផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ។ ករណីធាតុចូលផលិតកម្មត្រូវបានកែច្នៃ ហើយមិន

បានផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ ឬមិនបាននាំចេញដោយផ្ទាល់, ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល។

៤. **សហគ្រាសបម្រើតម្រូវការក្នុងស្រុក**៖ ត្រូវបានលើកលែងពន្ធគយតែលើសម្ភារបរិក្ខារផលិតកម្ម និងសម្ភារសាងសង់។ ករណីសហគ្រាសនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតដោយផ្ទាល់ បរិមាណធាតុចូលផលិតកម្មដែលបានបង់ពន្ធគយរួចយកទៅបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះ ត្រូវទទួលបានការលើកលែងពន្ធគយ។
៥. **ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន**៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារសម្រាប់ដំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។
៦. **អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម**៖ ត្រូវបានទទួលប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើតម្រូវការក្នុងស្រុក។

និយមន័យនៃពាក្យន័យខ្លះៗ

- **សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត** ជាសហគ្រាសដែលធ្វើការផលិតនិងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ឬការប្រកបអាជីវកម្ម ដោយមិនរាប់បញ្ចូលនូវសហគ្រាសផលិតទឹកសម្រាប់ទទួលទានគ្រប់ប្រភេទ។
- **សហគ្រាសបម្រើឱ្យការនាំចេញ** ជាសហគ្រាសដែលបានលក់ឬផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
- **សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ** ជាសហគ្រាសដែលផលិតផលរបស់ខ្លួន ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលនាំចូល។
- **សហគ្រាសបម្រើតម្រូវការក្នុងស្រុក** ជាសហគ្រាសដែលមិនបម្រើឱ្យការនាំចេញ។
- **ពន្ធគយ** ជាពន្ធនាំចូលដែលត្រូវយកលើទំនិញ ដោយមិនរាប់បញ្ចូលនូវអាករពិសេស អាករលើតម្លៃបន្ថែម កម្រៃ ឬបន្ទុកផ្សេងទៀត។